



គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ

Committee to Promote Women in Politics

លិខិតបំណង

ស្ត្រី អំពើហិង្សាយ៉ាងធ្ងន់ធ្ងរដោយ លោកឧកញ៉ា សុខ ប៊ុន និងក្រុមអង្គការ ទេវលើ កញ្ញា ឯក សុជាតា ហៅ សាសា

គណៈកម្មាធិការដឹកនាំ
វិស័យ យុវជន
នាយកអង្គការសីលការ ជា
ប្រធានគណៈកម្មាធិការដឹកនាំ
និងជាអគ្គលេខាធិការនៃ គ.ស.ន

វិស័យ សម្បត្តិ
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍
និងភាពជាដៃគូក្នុងសកម្មភាព
និងជាអនុប្រធានគណៈកម្មាធិការ
ដឹកនាំនៃ គ.ស.ន

វិស័យ សុភាព
នាយកអង្គការយេនឌ័រ និង
អភិវឌ្ឍន៍ ដើម្បីកម្ពុជា និងជា
សមាជិកគណៈកម្មាធិការ
ដឹកនាំ នៃ គ.ស.ន

វិស័យ ស៊ីនេម៉ា
នាយិកា មណ្ឌលព័ត៌មានស្ត្រី
កម្ពុជា និងជា សមាជិក
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

វិស័យ បញ្ញា
នាយកគណៈកម្មាធិការដើម្បីការ
បោះឆ្នោតដោយសេរី និងយុត្តិធម៌
នៅកម្ពុជា និងជាសមាជិក
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

វិស័យ គន្លឹះ
នាយកស្តីទីគណៈកម្មាធិការអណ្តា
ក្រីក្រ និងយុត្តិធម៌ដើម្បីការបោះ
ឆ្នោតដោយសេរី និងត្រឹមត្រូវ
នៅកម្ពុជានិងជាសមាជិក
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

វិស័យ កង្កែប
នាយកប្រតិបត្តិអង្គការ
សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍
នៅកម្ពុជា និងជាសមាជិក
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

វិស័យ វិទ្យា
ទីប្រឹក្សាបច្ចេកទេស នៃ
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

វិស័យ សុខុម
ទីប្រឹក្សាបច្ចេកទេស នៃ
គណៈកម្មាធិការដឹកនាំនៃ គ.ស.ន

ក្រុមស្ត្រីធ្វើការលើកកម្ពស់ស្ថានភាពស្ត្រី និងសមភាពយេនឌ័រ សូមថ្កោលទោស ដល់ លោកឧកញ៉ា សុខ ប៊ុន ប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា ជាមួយក្រុមអង្គការ ខ្លួន បានប្រព្រឹត្តអំពើហិង្សាយ៉ាងព្រៃផ្សៃ ទៅលើ កញ្ញា ឯក សុជាតា ហៅ សាសា អតីតពិធីការិនីទូរទស្សន៍ កាលពី យប់ថ្ងៃទី១ ឈានចូលព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅថ្មីនេះ។ ការប្រើអំពើហិង្សារបស់ លោកឧកញ៉ា សុខ ប៊ុន និងក្រុមអង្គការ បានឆ្លុះបញ្ចាំងពីការប្រើអំណាច និងរំលោភបំពានទៅលើស្ត្រីយ៉ាងធ្ងន់ធ្ងរ ដែលទង្វើនេះជាបទព្រហ្ម ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត ទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ព្រះរាជាណាចក្រ កម្ពុជា។ យើងខ្ញុំមានការខកចិត្តចំពោះការខកខានក្នុងការចាប់ខ្លួនជនប្រព្រឹត្តបទឧក្រិដ្ឋនេះ ឲ្យរត់ចេញពីសំណាញ់ច្បាប់ និងមិនទាន់ទទួលបានភាពយុត្តិធម៌ដល់ជនរងគ្រោះនៅឡើយ។ អំពើព្រៃផ្សៃនេះមិនត្រូវបានសង្គមអត់អោនបានឡើយ ទោះនៅក្នុងករណីណាក៏ដោយ។ នេះជាអំពើរើសអើងដែលបុរសមួយចំនួនដែលមានអំណាច បុណ្យសក្តិ និងលុយកាក់ តែងតែមើលស្រាលទៅលើស្ត្រី ជាពិសេសចំពោះស្ត្រីធ្វើការងារសាវ័កសាន្ត។

ដើម្បីរក្សាកិត្តិយសដល់ប្រទេសជាតិយើង និងទៅដល់បុរសកម្ពុជាដទៃទៀត យើងសូមអំពាវនាវដល់ ព្រះមហាក្សត្រ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចនាវី ក្រសួងមហាផ្ទៃ និងក្រុមពាក់ព័ន្ធដូចខាងក្រោម៖

- ទូលថ្វាយ ព្រះមហាក្សត្រ សូមទ្រង់ត្រាស់បង្គាប់លុបឈ្មោះ លោកឧកញ៉ា សុខ ប៊ុន ចេញពី ងារជា ឧកញ៉ា
- ក្រសួងយុត្តិធម៌ សូមប្រើគ្រប់វិធានការ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ជាពិសេស ជាស្ត្រី
- ក្រសួងកិច្ចការនាវី សូមចាត់វិធានការតាមដានទៅលើករណីនេះ ដើម្បីជាការព្រមានដល់បុរសមានអំណាចដទៃ ទៀត
- ក្រសួងមហាផ្ទៃ សូមចាត់វិធានការស្វែងរក និងចាប់ខ្លួនជនប្រព្រឹត្តអំពើហិង្សាទៅលើស្ត្រីនេះ មកទទួលខុសត្រូវ ចំពោះមុខច្បាប់
- សូមលើកទឹកចិត្តដល់ កញ្ញា ឯក សុជាតា ហៅ សាសា បន្តការប្តឹង ពីព្រោះការប្តឹងនេះគឺជាការព្រមានដល់បុរស មានអំណាចដទៃទៀត និងជាគំរូដ៏ក្លាហានក្នុងការប្រឈមនឹងបញ្ហា ដល់ស្ត្រីដែលជួបបញ្ហាបែបនេះដទៃទៀត។
- សូមសាធារណៈជនធ្វើលិខិតសំដែងការគាំទ្រទៅលើចំណាត់ការខាងលើដោយសរសេរទៅកាន់អាសយដ្ឋានដូច បានរាយនាមខាងក្រោមនេះ៖
 - o ក្រសួងយុត្តិធម៌
 - អាសយដ្ឋាន៖ ផ្ទះលេខ២៤០, មហាវិថីសុធារស, រាជធានីភ្នំពេញ
 - ទូរស័ព្ទ៖ ០២៣ ៣៦០ ៣២៧ / ៣៦៣ ២០៤ / ៣៦០ ៤២១ / ៣៦០ ៣២៩
 - ទូរសារ៖ ០២៣ ៣៦៤ ១១៩
 - អ៊ីម៉ែល៖ moj@cambodia.gov.kh
 - គេហទំព័រ៖ www.moj.gov.kh

- ក្រសួងកិច្ចការនារី
 - អាសយដ្ឋាន៖ ផ្លូវទ្រុងមាន់, ភូមិដំណាក់ជំរា, សង្កាត់ស្ទឹងមានជ័យ, រាជធានីភ្នំពេញ
 - ទូរស័ព្ទ៖ ០២៣ ៨៨៣ ៧០៤ / ០១២ ៨៥២ ៣០០
 - អ៊ីម៉ែល៖ mwa@online.com.kh
 - គេហទំព័រ៖ www.mowa.gov.kh
- ក្រសួងមហាផ្ទៃ
 - អាសយដ្ឋាន៖ ផ្ទះលេខ២៧៥, មហាវិថីព្រះនរោត្តម, រាជធានីភ្នំពេញ
 - ទូរស័ព្ទ៖ ០២៣ ៧៥០ ៨០២ / ០១២ ៨៥៨ ៨៥៨
 - ទូរសារ៖ ០២៣ ២១២ ៧០៨
 - អ៊ីម៉ែល៖ moi@interoir.gov.kh
 - គេហទំព័រ៖ www.moi.gov.kh

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥

សម្រាប់ព័ត៌មានបន្ថែម៖

លោក ចាន់ សេរីមុន្នី

មន្ត្រីទំនាក់ទំនងនៃគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ (គ.ស.ន)

ទូរស័ព្ទលេខ៖ ០៧៧ ៥២៧ ៨៧៨

អ៊ីម៉ែល៖ co@cpwp.net